



គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា

Committee for Free and Fair Elections in Cambodia

ខុមហ្វ្រែល COMFREL

ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១២

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតនៅឃុំលុងយុង ស្រុកបរកែវ ខេត្តរតនៈគីរី

ដោយមានការគាំទ្រពី គណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនិង សមាគមអាដហុក បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយ ស្តីពី ការកំណត់តម្រូវការជាអាទិភាពក្នុងឃុំ-សង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅឃុំលុងយុង ស្រុកបរកែវ ខេត្តរតនៈគីរីកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១១។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៥៧នាក់ (៥៧%ជាជនជាតិទំពួន មាន១០%ជាស្រ្តី) ពីគ្រប់ភូមិក្នុងឃុំ ដែលរួមមានតំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការអាទិភាពទាំង៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬ គណបក្សនយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុង កម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

តម្រូវការអាទិភាពទាំង៥ ក្នុង ឃុំលុងយុង ស្រុកបរកែវ ខេត្តរតនៈគីរី

១. ការសាងសង់ និងជួសជុលផ្លូវ

- សុំសាងសង់ផ្លូវថ្មី១ខ្សែក្រាលគ្រួសក្រហម ពីឃុំលុងយុងទៅភូមិជ្រៀក មានប្រវែង១០គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ។ សូមឲ្យបាននៅឆ្នាំ២០១២នេះ។
- សុំផ្លូវ១ខ្សែពីផ្លូវជាតិលេខ៧៨ ទៅឃុំលុងយុង ចាក់កៅស៊ូ មានប្រវែង៨គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ និងស្ពាន១កន្លែង នៅចំនុចអូលុងយុង ធ្វើពីបេតុង មានទទឹង៦ម៉ែត្រ ប្រវែង១០ម៉ែត្រ។ សូមចាប់ផ្តើមឆ្នាំ២០១២ និងឲ្យបាននៅឆ្នាំ២០១៣។
- សុំជួសជុលផ្លូវលំ១ខ្សែក្រាលគ្រួសក្រហម មានប្រវែង៥គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ ពីភូមិលុងយុងទៅភូមិជ្រៀក។ សូមចាប់ផ្តើមពីឆ្នាំ២០១២ និងឲ្យបាននៅឆ្នាំ២០១៣ ។
- សុំស្ពាន១កន្លែងនៅចំនុចអូរស្នាម ធ្វើពីលើ មានប្រវែង២០ម៉ែត្រ និងទទឹង៦ម៉ែត្រ។ សូមឲ្យបាននៅឆ្នាំ២០១២។

២. ការធ្វើអណ្តូង បង្គន់អនាម័យ និងសុំដុតចំរើក

- សុំអណ្តូងស្នប់ចំនួន៨ មានជម្រៅ៦០ម៉ែត្រ សម្រាប់ភូមិចំនួន៤ គឺភូមិលុងយុងចំនួន២ ភូមិប៉ាយ៉ាងចំនួន២ ភូមិជ្រៀកចំនួន២ និងភូមិប៉ាអរចំនួន២អណ្តូងស្នប់ ។ សូមចាប់ផ្តើមសាងសង់នៅឆ្នាំ២០១២ និង

Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតអាទិភាពក្នុងឃុំ-សង្កាត់ដាច់ស្រយាលត្រូវបានលើកកម្ពស់ និងមានគុណភាពខ្ពស់។

ឲ្យបានឆ្នាំ២០១៣។

- សុំបង្កន់អនាម័យចំនួន១ខ្នង នៅសាលារៀនភូមិជៀក មាន២បន្ទប់ ១បន្ទប់សម្រាប់បុរស និង១បន្ទប់សម្រាប់នារី ធ្វើពីបេតុង ប្រកបរៀង មានទទឹង៣ម៉ែត្រ និងបណ្តាយ៦ម៉ែត្រ។ សូមចាប់ផ្តើមសាងសង់ និងឲ្យបាននៅឆ្នាំ២០១៣។
- សុំបង្កចំពោះទឹកស្អាតចំនួន៥០០ធុង ដោយ១គ្រួសារចំនួន១ធុង សម្រាប់ភូមិទាំង៤ គឺភូមិលុងយុងចំនួន ២៥០ធុង ភូមិជៀកចំនួន១០០ធុង ភូមិប៉ាយ៉ាងចំនួន៥០ធុង និងភូមិប៉ាអរចំនួន១០០ធុង។ សូមចាប់ផ្តើមពីឆ្នាំ២០១២ និងឲ្យបានគ្រប់គ្រួសារនៅឆ្នាំ២០១៣ ។

៣. ការតបណ្តាញអគ្គិសនី

- ស្នើសុំឲ្យតបណ្តាញអគ្គិសនី ពីផ្លូវជាតិលេខ៧៨ ទៅឃុំលុងយុង មានប្រវែង៨គីឡូម៉ែត្រ។ សូមចាប់ផ្តើម ពីឆ្នាំ២០១២ និងឲ្យរួចរាល់នៅឆ្នាំ២០១៣។

៤. ការសាងសង់សាលារៀន សាលាប្រជុំភូមិ សុំគ្រូបង្រៀន និងបង្រៀនច្បាប់ចរាចរណ៍

- សុំសាងសង់សាលារៀនចំនួន៣ខ្នងតាមស្តង់ដារ ដោយ១ខ្នងមាន៤បន្ទប់ ធ្វើពីបេតុង ប្រកបរៀង ១ខ្នង នៅភូមិជៀក ១ខ្នងនៅភូមិប៉ាយ៉ាង និង១ខ្នងនៅឃុំលុងយុង រួមទាំងសំភារៈមានតុគ្រូ តុសិស្ស កៅអី ក្តារខៀន ទូដាក់ឯកសារ និងស្នើសុំគ្រូបង្រៀនក្របខ័ណ្ឌចំនួន១៦នាក់(អ្នកគ្រូស្រី៦នាក់) សម្រាប់សាលា ភូមិជៀក៤នាក់ សាលាភូមិប៉ាយ៉ាង៤នាក់ សាលាភូមិលុងយុង៤នាក់ និង៤នាក់ទៀតសម្រាប់សាលា រៀនឃុំលុងយុង ព្រោះកន្លងមកសាលារៀននេះខ្វះគ្រូបង្រៀន។ សូមចាប់ផ្តើមនៅឆ្នាំ២០១២ និងឲ្យបាន នៅឆ្នាំ២០១៣។
- សុំឲ្យស្ថាប័នជំនាញបង្រៀនពីច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋនៅឃុំលុងយុងទាំងមូល ចំនួន៤វគ្គ ដោយក្នុង១វគ្គមាន៣០នាក់ ឬ៤០នាក់ ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹង ព្រោះកន្លងមកមានគ្រោះ ថ្នាក់ចរាចរណ៍កើតឡើងច្រើនសម្រាប់អ្នកភូមិ។ សូមចាប់ផ្តើមអនុវត្តឲ្យបាននៅឆ្នាំ២០១២នេះ។
- សុំសាងសង់សាលាប្រជុំភូមិរបស់សហគមន៍ តាមប្រពៃណីជនជាតិចំនួន១ខ្នង នៅឃុំលុងយុង ធ្វើអំពី ឈើ ប្រកបរៀង មានបណ្តាយ១៥ម៉ែត្រ ទទឹង៧ម៉ែត្រ។ សូមចាប់ផ្តើមសាងសង់ឆ្នាំ២០១២ និង ឲ្យរួចរាល់នៅឆ្នាំ២០១៣ ។

៥. ការបង្កើតសហគមន៍ ដោះស្រាយបញ្ហាទំនាស់ដី និងបង្រៀនបច្ចេកទេសដាំកៅស៊ូ

- ស្នើសុំបង្កើតសហគមន៍ការពារព្រៃឈើ នៅឃុំលុងយុង ភ្នំប៉ាយ៉ាងតំបន់ភ្នំរំពៀង និងភ្នំសាកេត លើផ្ទៃដី ចំនួន៥០ហិកតា។ សូមចាប់ផ្តើមអនុវត្តពីឆ្នាំ២០១២នេះតទៅ ។
- ស្នើសុំឲ្យអាជ្ញាធរឃុំ ស្រុក ខេត្ត និងស្ថាប័នជំនាញ ជួយដោះស្រាយទំនាស់ព្រំប្រទល់ដីឃុំលុងយុង និង ឃុំស៊ីង លើផ្ទៃដីចំនួន៣០០ហិកតា ដែលកាន់កាប់ដោយឈ្មោះ(មុយ-យុង)។ សូមចាប់ផ្តើមអនុវត្តឲ្យ បាននៅឆ្នាំ២០១២ ។
- សុំឲ្យមានការបង្រៀនបច្ចេកទេស ដាំកៅស៊ូ និងថែទាំកៅស៊ូ និងការជៀជុំកៅស៊ូ ដល់ប្រជាពលរដ្ឋនៅ ឃុំលុងយុងទាំងមូល។ សូមចាប់ផ្តើមឆ្នាំ២០១២ និងបញ្ចប់ឆ្នាំ២០១៣ ។
- សុំថ្នាំវាក់សាំងការពារ មាន់ ទា ជ្រូក សម្រាប់ភូមិចំនួន៤ គឺភូមិប៉ាយ៉ាង ភូមិជៀក ភូមិលុងយុង និងភូមិ

ប៉ាអេរ។ សូមចាប់ផ្តើមឆ្នាំ២០១២ និងបញ្ចប់នៅឆ្នាំ២០១៣។

មុនពេលបញ្ចប់សិក្ខាសាលាមានកម្មវិធីប្រគល់របាយការណ៍ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំ គណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក **អៀម អឿន** តំណាងគណបក្សសមរង្ស៊ី ជាសមាជិកគណបក្សខេត្ត បានមានមតិលើក ឡើងថា «ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតត្រូវស្វែងយល់អោយបានច្បាស់ទាំងអស់គ្នា និងចេះតាមដាននូវអ្វី ដែលអ្នកបំរើយើងបានធ្វើ នៅសល់ប៉ុន្មាន បានដោះស្រាយប៉ុន្មាន ចំពោះថ្នាក់ដឹកនាំយើង និងចូលរួមទាំងអស់ គ្នា»។

លោក **ហេង ប៊ុនថាន់** តំណាងគណបក្សប្រជាជន ជាអភិបាលស្រុក បានលើកឡើងថា «រាល់បញ្ហា ទាំង៥អាទិភាពដែលប្រជាពលរដ្ឋរកឃើញនេះមានសារៈសំខាន់ណាស់។ រដ្ឋាភិបាលចាប់ពីថ្នាក់លើមកក្រោម មានការចាប់អារម្មណ៍ណាស់ចំពោះការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងអស់ ហើយសំខាន់ប្រជាពលរដ្ឋយើងនៅ មូលដ្ឋានមានការចូលរួម ម្យ៉ាងទៀតនៅឆ្នាំ២០១២ខាងមុខយើងមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ នៅខែ៦ ថ្ងៃទី៣នេះផង»។

សិក្ខាសាលានេះមានគោលបំណងឲ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

- ១. ការយល់ដឹងអំពីសិទ្ធិតួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោតក្នុងការស្វែងយល់ពីតម្រូវការអាទិ ភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។
- ២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួមដៃកិច្ចការក្នុង ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់ របស់ខ្លួន។
- ៣. តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់ ដាច់ស្រយាលនឹងត្រូវបានចងក្រងជារបាយការណ៍ដែលអាច ឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដានជម្រុញការអនុវត្តន៍របស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និង ការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

¹សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

១-លោក **មួង ឃៀត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា) / ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-កញ្ញា **ភោគ ស្រីពេជ្រ** (ជំនួយការផ្នែកបណ្តាញ និងវេទិកា)/ ទូរស័ព្ទលេខ ៖ ០៨៩ ៨១៨ ១៧៦

¹ No. 071